

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០

ទំនាក់ទំនង៖ មជ្ឈមណ្ឌលព័ត៌មានរួមនៃទីក្រុងឡងប៊ិច 562.570.NEWS(6397) jic@longbeach.gov

សម្រាប់សេចក្តីប្រកាសជាបន្ទាន់

អាងហែលទឹកនៅទីក្រុងឡងប៊ិចនឹងបើកឡើងវិញ

ទីក្រុងឡងប៊ិច, រដ្ឋកាលីហ្វ័រញ៉ា - អាងហែលទឹករបស់មន្ទីរឧទ្យានការកំសាន្តនិងសមុទ្រនៃទីក្រុងឡងប៊ិចនឹងផ្តល់ជូនកម្មវិធីមួយចំនួនដែលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទទី ២៩ ខែមិថុនាដោយមានថ្នាក់ហែលទឹកពីចុងម្ខាងទៅចុងម្ខាងនិងថ្នាក់ហាត់ប្រាណនៅក្នុងទឹកនៅឯអាងហែលទឹក Belmont Plaza (4320 E Olympic Plaza) និងអាងហែលទឹក Martin Luther King, Jr. Park (1950 Lemon Ave.)។ ចាប់ពីថ្ងៃទី ៦ ខែកក្កដាអាងហែលទឹក Belmont Plaza និងអាងហែលទឹក Martin Luther King, Jr. Park ក៏នឹងផ្តល់ជូនថ្នាក់ហែលទឹកផងដែរ។ អាងហែលទឹកនៅឯ Silverado Park (1540 W. 32nd St.) នឹងចាប់ផ្តើមផ្តល់ជូននូវកម្មវិធីទាំងបីនៅថ្ងៃច័ន្ទទី ៦ ខែកក្កដា។

អភិបាលក្រុងលោក Robert Garcia បានមានប្រសាសន៍ថា “អាងហែលទឹកសាធារណៈនឹងត្រូវបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះដោយមានការកែសំរួលខ្លះៗ។ អាងហែលទឹកគឺជាវិធីដ៏ល្អមួយដើម្បីគេចផុតពីកំដៅក្នុងរដូវក្តៅនិងចាប់យកឱកាសធ្វើលំហាត់ប្រាណ។”

ការហែលទឹកពីចុងម្ខាងទៅចុងម្ខាងទៀតនិងការហាត់ប្រាណនៅក្នុងទឹក
កម្មវិធីហែលទឹកពីចុងម្ខាងទៅចុងម្ខាងនិងការហាត់ប្រាណក្នុងទឹកនឹងត្រូវផ្តល់ជូនដោយផ្អែកលើការកក់ទុកជាមុនហើយនឹងមានការសម្អាតបន្ថែមនិងការកែប្រែផ្សេងទៀតដើម្បីការពារសុវត្ថិភាពរបស់បុគ្គលិកនិងអ្នកចូលរួមឱ្យបានប្រសើរជាងមុន។ រាល់ផ្លូវហែលទឹកទាំងអស់នឹងត្រូវរៀបចំឡើងឱ្យមានប្រវែងខ្លីគឺ

២៥ ម៉ែត្រដើម្បីបង្កើនចំណុះនិងធានានូវការរក្សារាងកាយឱ្យនៅឃ្លាតឆ្ងាយពីគ្នា។ កន្លែងងូតទឹកនិង បន្ទប់ទឹកនឹងបើកឱ្យប្រើហើយបន្ទប់ចាក់សោមួយចំនួនសម្រាប់តុករបស់នឹងមានសម្រាប់ប្រើប្រាស់នៅទី តាំងមួយចំនួន។

ការហែលទឹកពីចុងម្ខាងទៅចុងម្ខាងទៀតនឹងត្រូវកំណត់ត្រីមវគ្គ ៤៥ នាទីហើយគឺអនុញ្ញាតឱ្យមានអ្នក ហែលទឹកតែម្នាក់ទេក្នុងផ្លូវហែលទឹកនីមួយៗ។ ថ្នាក់ធ្វើលំហាត់ប្រាណនៅក្នុងទឹកក៏នឹងត្រូវកំណត់ ដោយផ្អែកលើកន្លែងទំនេរនៅក្នុងអាងផងដែរដើម្បីអនុញ្ញាតឱ្យមានការរក្សារាងកាយឱ្យនៅឃ្លាតឆ្ងាយពី គ្នា។

ប្រជាជនអាចចុះឈ្មោះហែលទឹកពីចុងម្ខាងទៅចុងម្ខាងនិងហាត់ប្រាណនៅក្នុងទឹកចាប់ពីថ្ងៃសុក្រទី ២៦ ខែមិថុនាតាមរយៈគេហទំព័រ lbparks.org។ ការទៅកក់ដោយផ្ទាល់សម្រាប់ការហែលទឹកពីចុង ម្ខាងទៅចុងម្ខាងនិងការធ្វើលំហាត់ប្រាណនៅក្នុងទឹកគឺអាចធ្វើបានចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៣ រសៀលនៅថ្ងៃទី ២៦ ខែមិថុនា (នៅអាងហែលទឹក Belmont Plaza និងអាងហែលទឹក Martin Luther King, Jr. Park) និងនៅម៉ោង ៩ ព្រឹកដល់ម៉ោង ៣ រសៀលនៅថ្ងៃច័ន្ទទី ២៩ ខែមិថុនា (នៅ អាងហែលទឹក Silverado Park) ក៏ដូចជាកំឡុងពេលម៉ោងប្រតិបត្តិការដូចខាងក្រោម។

Belmont Plaza Pool

- ការហែលទឹកពីចុងម្ខាងទៅចុងម្ខាងទៀត
 - ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ, 5:30 a.m. to 9:15 a.m.; 10 a.m. to 12:45 p.m.
 - ថ្ងៃអង្គារនិងថ្ងៃព្រហស្បតិ៍, 7 p.m. to 8:45 p.m.
 - ចុងសប្តាហ៍, 8 a.m. to 12:45 p.m.
- ការធ្វើលំហាត់ប្រាណនៅក្នុងទឹក
 - ទឹកជ្រោះ៖ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ, 10:05 to 10:45 a.m.
 - ទឹកភាក់៖ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ, 11:05 to 11:45 a.m.; ថ្ងៃអង្គារនិងថ្ងៃ ព្រហស្បតិ៍, 7:05 p.m. to 7:45 p.m.

Martin Luther King, Jr. Community Pool

- ការហែលទឹកពីចុងម្ខាងទៅចុងម្ខាងទៀត

- ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, 6 a.m. to 8 a.m.
- ថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍, Noon to 1 p.m.
- ការធ្វើលំហាត់ប្រាណនៅក្នុងទឹក
 - ទឹករាក់៖ ថ្ងៃច័ន្ទនិងថ្ងៃពុធ, 6 p.m. to 6:50 p.m.
 - Aerobics នៅទឹកជ្រោះ៖ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, 6:30 a.m. to 7:20 a.m.
 - Aerobics នៅទឹករាក់៖ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, 8 a.m. to 8:50 a.m.

Silverado Community Pool

- ការហែលទឹកពីចុងម្ខាងទៅចុងម្ខាងទៀត
 - ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ, 6:30 a.m. to 8:15 a.m.
 - ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ, 12:30 p.m. to 1:15 p.m.
 - ថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, 6:30 p.m. to 7:15 p.m.
 - ចុងសប្តាហ៍, 12:15 p.m. to 1 p.m.
- ការធ្វើលំហាត់ប្រាណនៅក្នុងទឹក
 - ទឹកជ្រោះ៖ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ, 10:05 a.m. to 10:45 a.m.
 - ទឹករាក់៖ ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ, 11:05 a.m. to 11:45 a.m.

ថ្នាក់ហែលទឹក

ចាប់ពីថ្ងៃទី ៦ ខែកក្កដាថ្នាក់រៀនហែលទឹកនឹងត្រូវផ្តល់ជូននៅអាងហែលទឹកទាំង ៣ ដែលគ្រប់គ្រងដោយទីក្រុង។ ដើម្បីជួយការពារដល់បុគ្គលិកនិងអ្នកចូលរួមពីការរាលដាលនៃមេរោគ COVID-19 ទ្រង់ទ្រាយថ្នាក់នឹងត្រូវកែប្រែរួមទាំងការកាត់បន្ថយចំនួនសិស្សនៅក្នុងថ្នាក់ហើយត្រូវនឹងបង្រៀនពីជាន់អាង។ សិស្សថ្នាក់មត្តេយ្យ ១-៣ និងកំរិត ១-៣ នឹងតម្រូវឱ្យសមាជិកគ្រួសារដែលពេញវ័យចូលក្នុងទឹកជាមួយដើម្បីជួយក្នុងការណែនាំ។

ប្រជាជនអាចចុះឈ្មោះរៀនហែលទឹកចាប់ពីថ្ងៃសុក្រទី ២៦ ខែមិថុនាតាមរយៈគេហទំព័រ lbparks.org ។ ការទៅកកដោយផ្ទាល់សម្រាប់ថ្នាក់ហែលទឹកគឺអាចធ្វើបានចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៣

រសៀលនៅថ្ងៃទី ២៦ ខែមិថុនា (នៅអាងហែលទឹក Belmont Plaza និងអាងហែលទឹក Martin Luther King, Jr. Park) និងនៅម៉ោង ៩ ព្រឹកដល់ម៉ោង ៣ រសៀលនៅថ្ងៃច័ន្ទទី ២៩ ខែមិថុនា (នៅអាងហែលទឹក Silverado Park) ក៏ដូចជាកំឡុងពេលម៉ោងប្រតិបត្តិការដូចបានរាយរាប់ខាងលើ។

សម្រាប់ព័ត៌មានថ្មីៗអំពីជំងឺកូវីដ-១៩ រួមទាំងព័ត៌មានលម្អិតអំពីអ្វីដែលទីក្រុងឡងប៊ិចកំពុងអនុវត្តដើម្បីការពារសុវត្ថិភាពដល់ប្រជាជនសូមមេត្តាចូលទៅកាន់គេហទំព័រ longbeach.gov/COVID19 ហើយតាមដាន @LongBeachCity នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វីតធ័រ និង Instagram។

###